

**សេចក្តីថ្លែងការណ៍រួម**

**ការគំរាមកំហែងទៅលើអ្នកវិភាគគឺជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិ**

**នៅកម្ពុជា**

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

យើងខ្ញុំជាអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ សហជីព និងសហគមន៍ ដែលមានឈ្មោះដូចខាងក្រោមសូម អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា («រដ្ឋាភិបាល») សូមមេត្តាបញ្ឈប់ការបំភិតបំភ័យលើអ្នកវិភាគបញ្ហាសង្គមនៅ កម្ពុជា និងសំឡេងវិវាទផ្សេងទៀត ដោយគ្រាន់តែអ្នកទាំងនោះបញ្ចេញទស្សនៈនិងការយល់ឃើញសម្រាប់ផល ប្រយោជន៍សាធារណៈនៅកម្ពុជា និងសូមមេត្តាគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។

នៅក្នុងសុន្ទរកថាដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី លោកបាន ព្រមានអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា ចំពោះការអត្តាធិប្បាយទៅលើគោលនយោបាយការបរទេសកម្ពុជា។ ជាក់ ស្តែង ឈ្មោះរបស់លោកបណ្ឌិត មាស នី ជាអ្នកវិភាគមួយរូបដែលបានធ្វើអត្តាធិប្បាយវិវាទអំពីគោលនយោបាយ ការបរទេសរបស់កម្ពុជាជាមួយប្រទេសចិន ត្រូវបានលើកឡើង ហើយលោករងការព្រមានថា «កុំព្រហើនពេក»។ ស ម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ អំពីការចេញដីកាចាប់ខ្លួនអ្នកវិភាគមួយរូបផ្សេងទៀតដែលបានបង្ហា លក្ខខណ្ឌប្រាំមួយចំណុចអំពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ក្រោយមក អ្នកវិភាគរូបនោះត្រូវបានបញ្ជាក់ថាជាលោកបណ្ឌិត សេង សារី ហើយលោករងការព្រមានថា ប្រសិនបើ ការបង្ហាញនោះមិនត្រូវបានដកចេញពីហ្វេសប៊ុកទេ នោះសកម្មភាពខាងលើរបស់លោកនឹងត្រូវបានគេចាត់ទុកថាជា បទល្មើសជាក់ស្តែង ហើយអាចនឹងត្រូវចាប់ខ្លួនពេលណាក៏បាន។ ក្រោយមក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស ម្តេចនាយករដ្ឋមន្ត្រីក៏បានបង្ហាញសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយបញ្ជាក់ថា ការបកស្រាយរបស់លោក បណ្ឌិត សេង សារី មានលក្ខណៈសមហេតុសមផល និងអាចទទួលយកបាន ព្រមទាំងអំពាវនាវឱ្យតុលាការ ពិចារណាបញ្ឈប់នីតិវិធីច្បាប់ទៅលើលោកបណ្ឌិត សេង សារី ផងដែរ។

ការគំរាមកំហែងលើអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ដោយគ្រាន់តែអ្នកទាំងនោះប្រើប្រាស់សេរីភាព ខាងការបញ្ចេញមតិស្របច្បាប់ មិនគួរត្រូវបានធ្វើឡើងតាំងពីដំបូងមកម្ល៉េះ។ ការគំរាមកំហែងបែបនេះបង្កជាគ្រោះ ថ្នាក់ធ្ងន់ធ្ងរដល់សេរីភាពខាងការបញ្ចេញមតិ ដែលត្រូវបានការពារដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។ សេរីភាព ខាងការបញ្ចេញមតិគឺជាសេរីភាពមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប ដោយមិនគួរត្រូវបានការពារ និងគោរព តែនៅពេល ដែលប្រើប្រាស់ដើម្បីសរសើររាជរដ្ឋាភិបាលនោះទេ ត្រូវតែត្រូវបានអាជ្ញាធរគោរព និងការពារគ្រប់ការបញ្ចេញមតិ ទាំងអស់។ អ្នកវិភាគបញ្ហាសង្គម និងនយោបាយគួរតែអាចអនុវត្តការងាររបស់ខ្លួនដោយស្របច្បាប់ និងផ្សព្វផ្សាយ

នូវអ្វីដែលពួកគេរកឃើញដោយគ្មានការគំរាមកំហែង ឬការព្រមានណាមួយ ទោះបីជាទស្សនៈទាំងនោះមិនពេញ  
ចិត្តចំពោះរដ្ឋាភិបាលក៏ដោយ។

យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាបញ្ឈប់ការបំភិតបំភ័យ និងដាក់ទោសដល់អ្នកដែលបាន  
បញ្ចេញមតិបែបវិះគន់ ឬមតិផ្ទុយ ហើយសូម មេត្តាបង្ហាញពីភាពបើកចំហ្ន៎ទូលាយក្នុងការស្តាប់ ហើយគោរពសិទ្ធិ  
សេរីភាពខាងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសទោះបីជាទស្សនៈទាំងនោះមិនស្របតាមគំនិតរបស់  
អាជ្ញាធររដ្ឋក៏ដោយ។

**អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍រួមនេះ មានរាយនាមដូចខាងក្រោម៖**

- 1 ក្រុមការងារដើម្បីដោះស្រាយទំនាស់#
- 2 អង្គការអភិវឌ្ឍន៍សំលេងសហគមន៍#
- 3 សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា##
- 4 មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា#
- 5 មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ##
- 6 សហព័ន្ធសហជីពកម្មករចំណីអាហារ#និងសេវាកម្មកម្ពុជា#
- 7 អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា#
- 8 សមាគមការពារសិទ្ធិមនុស្ស#និង#អភិវឌ្ឍន៍នៅកម្ពុជា#សហគមន៍#
- 9 សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ#
- 10 វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា#
- 11 សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា#សម្រាប់#
- 12 អង្គការសម្ព័ន្ធនៃជំរឿន#និងការពារសិទ្ធិមនុស្ស#លីកាដូ#
- 13 បណ្តាញយុវជនកម្ពុជា#
- 14 មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ#និង#សិទ្ធិមនុស្ស#អង្គស្រាវជ្រាវ#
- 15 សម្ព័ន្ធសហគមន៍កសិករកម្ពុជា#
- 16 គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី#និងយុត្តិធម៌នៅកម្ពុជា#
- 17 បណ្តាញកសាងសន្តិភាពសហគមន៍#
- 18 អង្គការសមធម៌កម្ពុជា#
- 19 សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ#

- 20 សមាគមខ្មែរកម្ពុជាប្រកាស#ដើម្បីសិទ្ធិមនុស្ស#និងការអភិវឌ្ឍន៍#
- 21 មូលនិធិ#ស៊ីឃីក | ៨#
- 22 គណៈកម្មាធិការអព្យាក្រឹត#និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី#និងត្រឹមត្រូវនៅកម្ពុជា#
- 23 អង្គការធនាគារខ្មែរ#
- 24 អង្គការសមាគមធាងត្នោត#
- 25 វិទ្យាស្ថានគស្វីមតិ#និង#គោលនយោបាយ#
- 26 បណ្តាញប្រជាធិបតេយ្យអាស៊ី#
- 27 អង្គការតម្លាភាពកម្ពុជា#
- 28 អង្គការអភិវឌ្ឍន៍ធនធានយុវជន#កម្ពុជា#